

# សេចក្តីថ្លែងការណ៍រួម

ទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម ម៉ែទ្រីប៉ាឡា ស៊ីរីសេនា ប្រធានាធិបតី  
នៃសាធារណរដ្ឋសង្គមនិយមប្រជាធិបតេយ្យស្រីលង្កា នៅព្រះរាជាណាចក្រកម្ពុជា  
ថ្ងៃទី០៧-១០ ខែសីហា ឆ្នាំ២០១៩



១. តបតាមការអញ្ជើញរបស់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ម៉ែទ្រីប៉ាឡា ស៊ីរីសេនា ប្រធានាធិបតី នៃសាធារណរដ្ឋសង្គមនិយមប្រជាធិបតេយ្យស្រីលង្កា បានមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី០៧ ដល់១០ ខែសីហា ឆ្នាំ២០១៩។
២. ប្រធានាធិបតីនៃប្រទេសស្រីលង្កាបានអញ្ជើញដាក់កម្រងផ្កានៅវិមានឯករាជ្យ និង គោរពដល់វិញ្ញាណក្ខ័ន្ធវីរបុរស និងវីរនារីកម្ពុជា ដែលបានពលីក្នុងសង្គ្រាម។ ឯកឧត្តម ក៏បានគោរពវិញ្ញាណក្ខ័ន្ធ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ អតីតព្រះវររាជបិតា នៃព្រះរាជាណាចក្រកម្ពុជា។
៣. អំឡុងពេលនៃទស្សនកិច្ចនេះ ឯកឧត្តម ម៉ែទ្រីប៉ាឡា ស៊ីរីសេនា ប្រធានាធិបតីស្រីលង្កា បានគាល់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ ព្រះករុណា ព្រះមហាក្សត្រ បានសព្វព្រះរាជហឫទ័យរៀបចំព្រះរាជពិធីលៀងសាយភោជន៍ជូនចំពោះ ឯកឧត្តម ម៉ែទ្រីប៉ាឡា ស៊ីរីសេនា ប្រធានាធិបតីស្រីលង្កា និងគណៈប្រតិភូនៅព្រះបរមរាជវាំង ដែលក្នុងឱកាសនោះ ឯកឧត្តមប្រធានាធិបតីក៏បានជួបជាមួយ សម្តេចវិបុលសេនាកក្កិ សាយ ឈុំ ប្រធានព្រឹទ្ធសភា និងជាមួយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ផងដែរ។
៤. ប្រធានាធិបតីនៃប្រទេសស្រីលង្កាបានជួបពិភាក្សាទ្វេភាគីជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយក្នុងជំនួបនេះថ្នាក់ដឹកនាំទាំងពីរបានបញ្ជាក់សាជាថ្មីអំពីការប្តេជ្ញាចិត្តក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និង ស្រីលង្កា ដែលមានឫសយ៉ាងជ្រៅក្នុងវប្បធម៌ និងសាសនានៃប្រទេសទាំងពីរ។
៥. សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន វាយតម្លៃខ្ពស់ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តមប្រធានាធិបតី ម៉ែទ្រីប៉ាឡា ស៊ីរីសេនា ដែលមានអត្ថន័យជាប្រវត្តិសាស្ត្រ ជម្រុញចំណងដ៏ប្រពៃរវាងប្រទេសទាំងពីរឲ្យឈានខ្ពស់ឡើង មួយកម្រិតទៀត។ ប្រធានាធិបតី ម៉ែទ្រីប៉ាឡា ស៊ីរីសេនា បានចាត់ទុកប្រទេសកម្ពុជា ជាមិត្តជិតស្និទ្ធ និងជាដៃគូដ៏សំខាន់របស់ស្រីលង្កានៅក្នុងតំបន់។ ថ្នាក់ដឹកនាំទាំងពីរក៏បានកត់សម្គាល់ដោយការពេញចិត្ត ចំពោះការបង្កើតភាពជាដៃគូដ៏រឹងមាំក្នុងកម្រិតទ្វេភាគី តំបន់ និងពហុភាគី រវាងកម្ពុជា និងស្រីលង្កា ក្នុងបំណងនាំមកនូវសន្តិភាពស្ថិរភាព ក៏ដូចជាការអភិវឌ្ឍប្រកបដោយចីរភាពនៃប្រជាជាតិទាំងពីរ និងពិភពលោក។
៦. សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានកោតសរសើរចំពោះសមិទ្ធផលនានា ដែលរដ្ឋាភិបាលស្រីលង្កាសម្រេចបាន ក្រោមការដឹកនាំរបស់ឯកឧត្តមប្រធានាធិបតី ម៉ែទ្រីប៉ាឡា ស៊ីរីសេនា ក្នុងការអភិវឌ្ឍប្រកបដោយចីរភាព និងលើកស្ទួយសុខុមាលភាពសង្គម។ ប្រធានាធិបតី ម៉ែទ្រីប៉ាឡា ស៊ីរីសេនា ក៏បានកោតសរសើរដល់ជោគជ័យរបស់រាជរដ្ឋាភិបាលកម្ពុជាលើការរក្សាសន្តិភាព

ស្ថិរភាព កំណើនសេដ្ឋកិច្ចខ្ពស់ កំណើនឧស្សាហកម្មទេសចរណ៍ និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ។

- ៧. ថ្នាក់ដឹកនាំទាំងពីរបានគូសបញ្ជាក់អំពីសារៈសំខាន់នៃការផ្លាស់ប្តូរដំណើរទស្សនកិច្ច និងការពិគ្រោះយោបល់កំរិតខ្ពស់ ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីនៅក្នុងវិស័យដែលមានសក្តានុពល ដើម្បីផលប្រយោជន៍នៃប្រជាជាតិទាំងពីរ។ ក្នុងន័យនេះ មេដឹកនាំទាំងពីរបានស្វាគមន៍ចំពោះការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេសកម្ពុជា និងស្រីលង្កា ហើយបានលើកទឹកចិត្តឱ្យចាប់ផ្តើមកិច្ចប្រជុំក្របខ័ណ្ឌនេះឱ្យបានឆាប់។
- ៨. មេដឹកនាំទាំងពីរបានព្រមព្រៀងគ្នាប្រគល់ភារៈកិច្ចជូនស្ថាប័នពាក់ព័ន្ធរៀងខ្លួន ឱ្យធ្វើការរួមគ្នាដើម្បីបង្កើនពាណិជ្ជកម្មទ្វេភាគី ការវិនិយោគ និងការផ្លាស់ប្តូរទេសចរណ៍។ ថ្នាក់ដឹកនាំទាំងពីរក៏បានលើកទឹកចិត្តឱ្យវិស័យឯកជនកម្ពុជា និងស្រីលង្កា សហការគ្នាជិតស្និទ្ធ ដើម្បីប្រើប្រាស់ឱ្យអស់នូវសក្តានុពលសេដ្ឋកិច្ច និងឱកាសធុរកិច្ចក្នុងប្រទេសទាំងពីរ។ ក្នុងន័យនេះ មេដឹកនាំទាំងពីរបានសម្តែងការពេញចិត្តចំពោះការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រវាងសភាពាណិជ្ជកម្មកម្ពុជា និង សភាពាណិជ្ជកម្មកូឡុំបូ ស្រីលង្កា។
- ៩. មេដឹកនាំទាំងពីរបានកត់សម្គាល់ថា កម្ពុជា និងស្រីលង្កា មានសក្តានុពលដ៏ធំធេងក្នុងវិស័យទេសចរណ៍ ហើយបានឯកភាពជំរុញឱ្យស្ថាប័នពាក់ព័ន្ធរៀងខ្លួនសហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីរៀបចំសកម្មភាពផ្សព្វផ្សាយរួមគ្នា ដោយប្រើប្រាស់សក្តានុពលបេតិកភណ្ឌវប្បធម៌ និងធម្មជាតិដ៏សម្បូរបែបនៃប្រទេសទាំងពីរ សំដៅបង្កើនការផ្លាស់ប្តូរទេសចរណ៍។
- ១០. **សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន** និងឯកឧត្តមប្រធានាធិបតីស្រីលង្កាបានសម្តែងការពេញចិត្តចំពោះកំណើននៃការប្រាស្រ័យទាក់ទងគ្នារវាងសហគមន៍ពុទ្ធសាសនិកកម្ពុជា និងស្រីលង្កា ដែលថ្នាក់ដឹកនាំទាំងពីរមានបំណងចង់ឱ្យអាជ្ញាធរពាក់ព័ន្ធបន្តជម្រុញថែមទៀត។
- ១១. ដោយសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការអប់រំ និងការអភិវឌ្ឍធនធានមនុស្សដែលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម មេដឹកនាំទាំងពីរបានស្នើឱ្យស្ថាប័នអប់រំនៃប្រទេសទាំងពីរពិចារណាលទ្ធភាពបង្កើតយន្តការសហប្រតិបត្តិការ និងកម្មវិធីផ្លាស់ប្តូរនិស្សិត និងសិក្ខាកាម។
- ១២. ថ្នាក់ដឹកនាំទាំងពីរ បានសម្តែងការពេញចិត្តចំពោះការរីកចម្រើននៃកិច្ចសហប្រតិបត្តិការអន្តរជាតិរវាងកម្ពុជា និងស្រីលង្កា និងបានឯកភាពគ្នាថា តំណាងនៃប្រទេសទាំងពីរគួរតែសហការគ្នាឱ្យកាន់តែជិតស្និទ្ធលើរទិកាតំបន់ និងអន្តរជាតិ ដើម្បីសន្តិភាព ស្ថិរភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងភាពរុងរឿងរួមគ្នា។
- ១៣. **សម្តេចតេជោនាយករដ្ឋមន្ត្រី** និងឯកឧត្តមប្រធានាធិបតីស្រីលង្កាបានផ្លាស់ប្តូរយោបល់គ្នាយ៉ាងទូលំទូលាយលើបញ្ហាតំបន់ និងអន្តរជាតិដែលភាគីទាំងពីរមានការចាប់អារម្មណ៍ និងបារម្ភដូចគ្នា។ ក្រោយបញ្ចប់កិច្ចពិភាក្សា ថ្នាក់ដឹកនាំទាំងពីរបានធ្វើជាសាក្សីក្នុងការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាដូចខាងក្រោម៖
  - (i). អនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចពិគ្រោះយោបល់ទ្វេភាគី រវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ជាមួយក្រសួងការបរទេសនៃសាធារណរដ្ឋប្រជាធិបតេយ្យសង្គមនិយមស្រីលង្កា។

(ii). អនុស្សរណៈយោគយល់គ្នាវាងសភាពណិជ្ជកម្មកម្ពុជា ជាមួយសភាពណិជ្ជកម្មកូឡុំបូ នៅស្រីលង្កា។

ថ្នាក់ដឹកនាំទាំងពីរក៏បានឯកភាពពន្លឿនការចុះហត្ថលេខាលើឯកសារដូចខាងក្រោមផងដែរ៖

- (i) កិច្ចព្រមព្រៀងស្តីពីការលើកលែងទិដ្ឋាការចំពោះអ្នកកាន់លិខិតឆ្លងដែនការទូត និងផ្លូវការ។
- (ii) កិច្ចព្រមព្រៀងស្តីពីសេវាកម្មដឹកជញ្ជូនផ្លូវអាកាស។
- (iii) អនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ ។

១៤. **សម្តេចតេជោនាយករដ្ឋមន្ត្រី** និងឯកឧត្តមប្រធានាធិបតីស្រីលង្កាបានអញ្ជើញជាអធិបតីភាព នៅក្នុងពិធីបើកវេទិកាធុរកិច្ចកម្ពុជា-ស្រីលង្កា។ ឯកឧត្តម វ៉ាសាន់ថា សេនាណាណាយ៉ាកេ រដ្ឋលេខាធិការក្រសួងការបរទេស បានអញ្ជើញចូលរួមថ្លែងសុន្ទរកថាអំពីសក្តានុពលនៃការ ផ្លាស់ប្តូរពាណិជ្ជកម្ម និងសកម្មភាពវិនិយោគវាងប្រទេសទាំងពីរ។

១៥. ក្នុងអំឡុងទស្សនកិច្ចនេះ ឯកឧត្តមប្រធានាធិបតី **ម៉ៃទ្រីប៉ាឡា ស៊ីរីសេនា** បានអញ្ជើញចូលរួម ពិធីតំកល់ដើមពោធិ៍សក្ការៈពីប្រទេសស្រីលង្កា នៅវត្តលង្កា ព្រះកុសុមារាម និងបានចូលរួមផង ដែរក្នុងពិធីដាំដើមឈើជាតិរបស់ប្រទេសស្រីលង្កា ដែលជាអំណោយរបស់ឯកឧត្តមប្រធានាធិបតី ចំពោះមជ្ឈមណ្ឌលវិបស្សនាភ្នំឧត្តុង្គ ដើម្បីជានិមិត្តរូបនៃមិត្តភាពវាងស្រីលង្កា និងកម្ពុជា។

១៦. ឯកឧត្តមប្រធានាធិបតី **ម៉ៃទ្រីប៉ាឡា ស៊ីរីសេនា** បានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ **ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ** នៃព្រះរាជាណាចក្រកម្ពុជា និង **សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន** រួមទាំងប្រជាជនកម្ពុជា ចំពោះការស្វាគមន៍យ៉ាង កក់ក្តៅ និងបដិសណ្ឋារកិច្ចដ៏រាក់ទាក់ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចនេះ។ ឯកឧត្តមបាន ស្នើសុំយាង **ព្រះករុណា ព្រះមហាក្សត្រ**ជាអម្ចាស់ជីវិតលើត្បូង និងអញ្ជើញ**សម្តេចតេជោ នាយករដ្ឋមន្ត្រី** ទៅបំពេញទស្សនកិច្ចនៅប្រទេសស្រីលង្កាក្នុងពេលសមស្របនាអនាគត។